

ឆ្នាំ2019ដំណើរទស្សនកិច្ចក្រុមគ្រួសារពហុវប្បធម៌កម្ពុជាមានការចូលរួមជ្រើស រើសសមាជិកគ្រួសារ

មូលនិធិសម្រាប់ស្ត្រីកូរ៉េ (한국여성재단) ជាមួយហាណាគីមយ៉ុងគីរ៉ុប (하나금융그룹) និងក្រុមការណ៍បច្ចុប្បន្នរបស់សហគមន៍សុខុមាលភាពគាំទ្រដំណើរទស្សនកិច្ចរបស់ក្រុមគ្រួសារពហុវប្បធម៌ដើម្បីទៅលេងស្រុកកំណើត។ ឃើញអាជីវកម្មទស្សនកិច្ចនិងតាមរយៈដំណើរទស្សនកិច្ចនេះការផ្តល់សិទ្ធិអំណាចដល់ស្ត្រីរៀបការ, លើកកម្ពស់ការយល់ដឹងជាងគ្នាប្រពន្ធទៅវិញទៅមកក្នុងគ្រួសារ, ដើម្បីគាំទ្រដល់កម្មវិធីឯកទេសជាច្រើននិង យល់ដឹងអំពីវប្បធម៌របស់ប្រទេសម្តាយរបស់កុមារនៃគ្រួសារពហុវប្បធម៌។

I . ទិដ្ឋភាពទូទៅនៃការគាំទ្រ

- រយៈពេលធ្វើដំណើរ : ថ្ងៃសៅរ៍ទី 17 ខែ8 ឆ្នាំ2019 ~ ថ្ងៃអាទិត្យទី 25 ខែ 8 (7យប់ 9ថ្ងៃ)
 - ※ កាលបរិច្ឆេទក្នុងករណីនេះអាចមានការផ្លាស់ប្តូរទៅបាន
- ប្រទេស : ភ្នំពេញ កម្ពុជា(캄보디아 프놈펜)
- សិទ្ធិទទួលបាន: ឪពុកម្តាយនិងកូនៗ នៃគ្រួសារពហុវប្បធម៌កម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េ
 - ※ សំរាប់តែគ្រួសារខ្មែរ (មានតែឪពុកម្តាយនិងកូនប៉ុណ្ណោះ)
 - ※ គ្រួសារដែលមានឪពុកម្តាយម្នាក់ជាជនជាតិខ្មែរមានសិទ្ធិដាក់ពាក្យសុំបាន (អ្នករស់នៅប្រទេសកូរ៉េ)
 - ※ ចេញចូល និងការធ្វើដំណើរក្នុងស្រុក, ព្រឹត្តិការណ៍អាជីវកម្ម។ល។ត្រូវមានការអនុញ្ញាតិប្រើប្រាស់ ឯកសារផ្ទាល់ខ្លួនបាន
 - ※ រៀបចំដោយមូលនិធិស្ត្រីកូរ៉េ ពីឆ្នាំ 2016 ដល់ឆ្នាំ 2018 <ប្រទេសកំណើត (យាយតា) ទស្សនាគម្រោងគាំទ្រ> គ្រួសារដែលចូលរួមរួចហើយមិនអាចដាក់ពាក្យចូលរួមបានទៀតទេ

- មាតិកាការគាំទ្រ: កម្មវិធីមុន (1 យប់ 2 ថ្ងៃ), ទស្សនកិច្ចស្រុកកំណើត និងការគាំទ្រកម្មវិធីក្នុងស្រុក
- រយៈពេលដាក់ពាក្យ : ថ្ងៃអង្គារ ទី 23 ខែ4 ឆ្នាំ2019 ~ ថ្ងៃចន្ទ ទី 20 ខែ5, ផ្ញើសំបុត្រតាមប្រៃសណីយ៍(우편접수)
- ការដាក់ពាក្យ និង ការទំនាក់ទំនង

តំបន់	តំបន់ក្រុមអង្គការ	នាក់គ្រប់គ្រង	លេខទូរស័ព្ទ	អាសយដ្ឋាន
គៀងណាំ, គៀងប៊ុក, ប៊ូសាន, ចេតូ, អ៊ូលសាន់, ជេជូ	មជ្ឈមណ្ឌលសិទ្ធិមនុស្សស្ត្រីប្រទេសចេតូ 대구이주여성인권센터	យ៉មយ៉ូគៀង 염유경	053-944-2979	(41206) 대구광역시 동구 아양로 18 5층
ឌុងណាំ, ឌុងប៊ុក, ចេចន់, ឆន់ប៊ុក, ឆន់ណាំ, ក្វាំងជូ	មជ្ឈមណ្ឌលស្ត្រីអាស៊ី 아시아이주여성센터	អ៊ីសេរ៉ុម 이새롬	063-243-0333	(54996) 전주시 완산구 태평5길 26 3층 전주시다문화가족지원센터
សេអ៊ូល · គៀងគី អ៊ីនឆន់ · ខាំដៀន	អាសនៈមជ្ឈមណ្ឌលគាំទ្រគ្រួសារពហុវប្បធម៌ 안산시다문화가족지원센터	ឆេមីហ្សា 최미화	031-599-1705	(15385) 경기도 안산시 단원구 화정로 26 안산글로벌다문화센터 201호

- 主 催 : មូលនិធិសម្រាប់ស្ត្រីកូរ៉េ(한국여성재단)
- សហការី : មជ្ឈមណ្ឌលសិទ្ធិមនុស្សស្ត្រីប្រទេសចេតូ (대구이주여성인권센터), មជ្ឈមណ្ឌលស្ត្រីអាស៊ី (아시아이주여성센터), អាសនៈមជ្ឈមណ្ឌលគាំទ្រគ្រួសារពហុវប្បធម៌ (안산시다문화가족지원센터)
- ការឧបត្ថម្ភ: ហាណាគីមយ៉ុងគីរ៉ុប(하나금융그룹), សហគមន៍សុខុមាលភាពសង្គម(사회복지공동모금회)

II . ព័ត៌មានលម្អិតស្តីពីការគាំទ្រ

1. សិទ្ធិទទួលបាន ឪពុកម្តាយនិងកូនៗនៃគ្រួសារពហុវប្បធម៌កម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េ

2. មូលដ្ឋានការគាំទ្រ

※ ត្រូវតែត្រូវបំពេញលក្ខខណ្ឌទាំងបី

- ① គ្រួសារបង្កើត(ឪពុក.ម្តាយបង្កើត) ពួកគេទាំងអស់កំពុងរស់នៅក្នុងប្រទេសកម្ពុជា
- ② យល់អំពីបំណងរបស់កម្មវិធី, គ្រួសារដែលអាចចូលរួមក្នុងកម្មវិធីនេះបាន
- ③ គ្រួសារដែលដាក់ពាក្យទាំងអស់គ្នាមិនពាក់ព័ន្ធផ្សេងទៀតក្នុងកម្មវិធីនេះអាចចេញចូលក្រៅប្រទេសបាន

※ ក្នុងករណីដែលស្ត្រីប្រើប្រាស់ មិនបានទៅលេងខ្មែរសោះ.កូនៗមិនដែលបានទៅលេងយាយតាសោះ, កូនៗ(រាប់ 5 ឆ្នាំ ~ 9 ឆ្នាំ (រាប់ 5 ឆ្នាំ ~ 7 ឆ្នាំ) ត្រូវបានជ្រើសរើសមុន

※ អ្នកត្រូវចូលរួមកម្មវិធី ចូលរួមទាំងអស់ស្របតាមកាលវិភាគរបស់អ្នករៀបចំ

※ ឆ្នាំ 2016 ដល់ឆ្នាំ 2018 រៀបចំដោយមូលនិធិស្ត្រីកូរ៉េ <ប្រទេសកំណើត(យាយតា) ទស្សនាគម្រោងគាំទ្រ> គ្រួសារដែលចូលរួមរួចហើយមិនអាចដាក់ពាក្យចូលរួមបានទេ

※ អ្នកដែលចូលរួមកម្មវិធីនេះ អាចត្រូវបានផ្សព្វផ្សាយតាមរយៈសារព័ត៌មាន

※ អ្នកចូលរួមទាំងអស់ត្រូវត្រលប់ទៅផ្ទះវិញតាមកាលកំណត់បន្ទាប់ពីដំណើរទស្សនកិច្ចនេះចប់

3. មាតិកាការគាំទ្រ

1) កាលវិភាគ

※ ក្នុងករណីនេះអាចមានការផ្លាស់ប្តូរកាលវិភាគនេះបាន

※ សមាជិកគ្រួសារដែលត្រូវបានជ្រើសរើសដាច់ខាតត្រូវចូលរួមក្នុងកម្មវិធីនៃនាំមុន (កម្មវិធីនាំមុន / ដំណើរទស្សនកិច្ច/របាយការណ៍ចុងក្រោយ).

កាលវិភាគ	ព័ត៌មានលម្អិត	ប្រៀបធៀប
ថ្ងៃ(សៅរ៍)ទី13 ~ (អាទិត្យ)14 ខែ7 (កក្កដា)	. កម្មវិធីនៃនាំមុន . ការជួបជុំគ្នាក្នុងស្រុក	※ មុននិងចេញទៅជួបក្រុមគ្រួសារយើងមានផ្តល់នៅកម្មវិធីឪពុកម្តាយនិងកុមារ
ថ្ងៃសៅរ៍ ទី17 ខែ8	. ចេញដំណើរពី សីនអង់	
ថ្ងៃសៅរ៍ ទី17 ខែ 8 ~ ថ្ងៃពុធ ទី21	. បែងចែកគ្នាទៅលេងគ្រួសាររៀងៗខ្លួន	
ថ្ងៃព្រហស្បតិ៍ ទី22 ខែ8	. ជួបជុំគ្នានៅសណ្ឋាគារ . កម្មវិធីជួបជុំពិសោធន៍ប្រើប្រាស់និងកន្លែងស្នាក់នៅ	※ ក្រោយពីចែកផ្លូវគ្នាទៅលេងស្រុករួចហើយថ្ងៃព្រហស្បតិ៍ទី8ខែ29ពេលព្រឹកត្រូវតែមកជួបជុំគ្នានៅសណ្ឋាគារ
ថ្ងៃសុក្រ ទី23 ខែ8	. កម្មវិធីបទពិសោធន៍វប្បធម៌ក្នុងស្រុក	
ថ្ងៃសៅរ៍ ទី24 ខែ8	. កម្មវិធី ប្តីប្រពន្ធនិងកុមារ	
ថ្ងៃអាទិត្យ ទី25 ខែ8	. ត្រឡប់មកវិញ	
ថ្ងៃសៅរ៍ ទី5 ខែ10	. របាយការណ៍ចុងក្រោយ	

2) ប្រវត្តិនៃការគាំទ្រ

① ខែ7 កម្មវិធីនៃនាំមុន (1យប់ 2ថ្ងៃ)

- មានផ្តល់ជូនកម្មវិធី ឪពុកម្តាយនិងកុមារ(ថ្លៃធ្វើតំណើរ,ថ្លៃស្នាក់នៅ,ថ្លៃបរិភោគ,ជំនួយកម្មវិធី)

② នៅខែ8 ទស្សនកិច្ចផ្ទះនិងកម្មវិធីក្នុងស្រុក (7យប់ 9ថ្ងៃ)

- មានឧបត្ថម្ភសំបុត្រយន្តហោះជូនដល់សមាជិកគ្រួសារពី៖ អ៊ិនធឺណេត(인천공항) ↔ ភ្នំពេញ(프놈펜공항)
- ជួយចេញថ្លៃធ្វើដំណើរក្នុងស្រុក៖ ផ្ទះនីមួយៗ ↔ អ៊ិនធឺណេត(인천공항)
- ជួយចេញថ្លៃធ្វើដំណើរក្នុងស្រុក៖ ភ្នំពេញ ↔ ផ្ទះ(ស្រុកកំណើត)
- មានផ្តល់ជូនកម្មវិធីក្នុងស្រុក (បរិភោគអាហារថ្ងៃត្រង់, បទពិសោធន៍វប្បធម៌, កម្មវិធី) ការគាំទ្រ
- នៅភ្នំពេញគ្រួសារដែលចូលរួមនិងឪពុកម្តាយ (បង្អួច) (1យប់2ថ្ងៃ)

※ ការចំណាយផ្សេងៗក្រៅពីនេះ អ្នកត្រូវតែចេញប្រាក់ផ្ទាល់ខ្លួន

③ ការគាំទ្រចូលរួមកិច្ចប្រជុំចុងក្រោយ (ថ្ងៃធ្វើដំណើរ, បរិភោគ, ជំនួយកម្មវិធី)

4. ឯកសារពាក្យស្នើសុំ

※ ឯកសារត្រូវដកចេញក្រោយពីថ្ងៃទី1ខែ4ឆ្នាំ2019

※ ប្រសិនបើមានឯកសារមិនត្រឹមត្រូវនោះការជ្រើសរើសអាចត្រូវបានលុបចោល.

បែងចែក	ចំនួន	សេចក្តីលម្អិត
1) ពាក្យស្នើសុំ ①, ②, ③	1សន្លឹក	※ ឯកសារភ្ជាប់អត្ថប្រយោជន៍និងទ្រង់ទ្រាយ
2) អនុសាសន៍	1សន្លឹក	※ ឯកសារភ្ជាប់អត្ថប្រយោជន៍និងទ្រង់ទ្រាយ ※ តំណាងមជ្ឈមណ្ឌលគាំទ្រគ្រួសារស្រ្តីរៀបការ, តំណាងអង្គការស្រ្តីចំណាកស្រុក។ល។ គ្រូបង្រៀនកុមារ, មជ្ឈមណ្ឌលសហគមន៍ស្វយ័ត, ការិយាល័យសាលាឃុំ។ល។, (ស្រ្តីរៀបការ) តំណាងគ្រួសារពហុវប្បធម៌។ល។ សូមជួយបំពេញ
3) អត្តសញ្ញាណប័ណ្ណ ※ ឯកសារទាំងអស់ត្រូវដកចេញក្រោយពីថ្ងៃទី1ខែ4ឆ្នាំ2019	1សន្លឹក	※ ចំពោះស្រ្តីរៀបការ ដែលបានសញ្ជាតិទៅត្រូវយកអត្តសញ្ញាណប័ណ្ណថតចំលងមុនក្រោយ1សន្លឹក ※ ស្រ្តីរៀបការដោយសារមូលហេតុមិនបានចូលសញ្ជាតិ ហើយទោះបីមិនបានចុះឈ្មោះក្នុងមត្តីស្នាក់នៅនោះទេ ដាច់ខាត ត្រូវបញ្ជូនឯកសារ ប្តីប្រពន្ធជាជនជាតិកូរ៉េមក
4) វិកាយបត្របង់ថ្លៃធានារ៉ាប់រងសុខភាព	1សន្លឹក	※ ស្រ្តីរៀបការនិងស្វាមីវិញ្ញាប័ណ្ណប្រគល់ទៅក្នុងរយៈពេល3 ខែចុងក្រោយទើបអាចដាក់បាន(3ខែកាលបរិច្ឆេទផ្តល់ជូនជាសាធារណៈ)
5) វិញ្ញាបនបត្រចេញចូលក្នុងក្រៅប្រទេសឪពុកម្តាយនិងកុមារ ※ ឯកសារទាំងអស់ត្រូវដកចេញក្រោយពីថ្ងៃទី1ខែ4ឆ្នាំ2019	1សន្លឹក	※ ស្រ្តីរៀបការ(ថ្ងៃដែលចូលមកក្នុងប្រទេស)និង កូនទាំងអស់(ថ្ងៃខែឆ្នាំលំណើតច្បាប់ដើម)យកប័ត្រចេញចូលក្នុងក្រៅប្រទេសយកទៅដាក់ពាក្យ ※ ប័ត្រចេញចូលក្នុងក្រៅប្រទេសបើនៅជិតសាលាស្រុក(구청), នៅម ជ្ឈមណ្ឌលសហគមន៍ (동주민센터) ក៏អាចដកបានដែរ, រដ្ឋាភិបាលវិបត្តិធម៌24 ‘정부민원포털 민원24’ អាចដកនៅលើបណ្តាញវេបសាយបាន (홈페이지에서 온라인으로도 발급받을 수 있음)
6) ការប្រមូលកិច្ចព្រមព្រៀងផ្ទាល់ខ្លួន	1សន្លឹក	※ ឯកសារភ្ជាប់អត្ថប្រយោជន៍និងទ្រង់ទ្រាយ

5. របៀបដាក់ពាក្យ

- 1) រយៈពេលដាក់ពាក្យ : ថ្ងៃអង្គារ ទី23 ខែ4 ឆ្នាំ2019 ~ ថ្ងៃចន្ទទី20ខែ5 ទទួលសំបុត្រ (※ 우편 도착분에 한함)
- 2) របៀបដាក់ពាក្យ: អាចមកផ្ទាល់ទាក់ផ្ញើសំបុត្រតាមប្រៃសណីយ៍ ※ មិនអាចផ្ញើតាមអ៊ីម៉ែលឬក៏ fax បានទេ)
- 3) ទីកន្លែងដាក់ពាក្យ: នៅតំបន់ដែលយើងរស់នៅទើបអាចដាក់ពាក្យបាន

តំបន់	តំបន់ក្រុមអង្គការ	នាក់គ្រប់គ្រង	លេខទូរស័ព្ទ	អាសយដ្ឋាន
គៀងណាំ, គៀងប៊ុក, ប៊ូសាន, ផេគូ, អ៊ូលសាន់, ផេជូ	មជ្ឈមណ្ឌលសិទ្ធិមនុស្សស្រ្តីបរទេសថេគូ 대구이주여성인권센터	យ៉មយ៉ូគៀង យ៉មយ៉ូ យ៉មយ៉ូ	053-944-2979	(41206) 대구광역시 동구 아양로 185층

ឆុងណាំ,ឆុងប៊ុក,ចេចង់, ឆុងប៊ុក,ឆុងណាំ,ក្លាំងជូ	មជ្ឈមណ្ឌលស្ត្រីអាស៊ី 아시아이주여성센터	អ៊ីសេរ៉ុម 이새롬	063-243-0333	(54996) 전주시 완산구 태평5길 26 3층 전주시다문화가족지원센터
សេអ៊ូល · គៀងគី ស៊ីនឆង់ · ម៉ាងផ្លែង	អាង់សាង់មជ្ឈមណ្ឌល គាំទ្រគ្រួសារពហុវប្បធម៌ 안산시다문화가족지원센터	ឆេមីហ្គា 최미화	031-599-1705	(15385) 경기도 안산시 단원구 화정로 26 안산글로벌다문화센터 201호

6. សេចក្តីប្រកាស

1) ថ្ងៃកំណត់ : នៅពាក់កណ្តាល ខែ 6 ឆ្នាំ2019 (កំណត់ពេលវេលា)

2) សេចក្តីប្រកាស : ការលើកកម្ពស់មូលនិធិសម្រាប់ស្ត្រីកូរ៉េវិជ្ជមាន www.womenfund.or.kr ការជូនដំណឹងឯកជន

(선정발표 : 한국여성재단 홈페이지 www.womenfund.or.kr 및 개별통지)

※ សមាជិកគ្រួសារដែលត្រូវបានជ្រើសរើសដាច់ខាតត្រូវចូលរួមក្នុងកម្មវិធីនៃនាំនេះជាមុន (1យប់2ថ្ងៃ) / ដំណើរទស្សនកិច្ច(7យប់9ថ្ងៃ)

អ្នកត្រូវតែចូលរួមទៅដល់វគ្គចុងក្រោយ។

※ ប្រសិនបើអត្តនយ័នៃឯកសារមិនត្រឹមត្រូវនោះការជ្រើសរើសអាចត្រូវបានលុបចោល

7. មានឯកសារ ※ ពាក់ព័ន្ធឯកសារ សូមមើលនៅខាងក្រោម

- 1) ឯកសារពាក្យស្នើសុំ
- 2) អនុសាសន៍
- 3) ការប្រមូលកិច្ចព្រមព្រៀងផ្ទាល់ខ្លួន